

ផ្តល់សេរីភាព សារព័ត៌មាន!



**WE ALL NEED VOICES & CHOICES:
KEEP MEDIA FREE !**

សេចក្តីថ្លែងការណ៍

“សូមផ្តល់សេរីភាពប្រព័ន្ធស្រាវជ្រាវសារព័ត៌មាន៖ សម្រាប់ការមិនគ្រឿងការចូល ក្នុងគេហទំព័រមណ្ឌលព្រឹត្តិសង្គម”

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣៖ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសំណូមពរដល់ក្រុមហ៊ុនទូរស័ព្ទចល័តម៉េតហ្វូន (Metfone) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណែត (ISP) បានចុះបញ្ជី និងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមធ្វើការពន្យល់ឲ្យបានលម្អិត អំពីការបិទគេហទំព័រទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) នាថ្ងៃនេះ ក៏ដូចជាការបិទគេហទំព័រ Ki-Media ដែលនៅតែបន្តមិនអាចបើកបានរហូតមក។

កាលពីព្រឹកមិញនេះ នៅវេលាម៉ោងប្រហែល ៩ ព្រឹក អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតរបស់ក្រុមហ៊ុន ម៉េតហ្វូន (Metfone) ជាច្រើន បានរាយការណ៍ថា អ្នកទាំងនោះមិនអាចចូលទៅក្នុងគេហទំព័រ ហ្វេសប៊ុក (Facebook) បានទេ។ ការកាត់ផ្តាច់នេះ មានរយៈពេលច្រើនជាង ៣ ម៉ោង។

ទោះបីជាមានការហៅទូរស័ព្ទ ជាច្រើនលើកច្រើនសារ និងអ៊ីមែលជាច្រើនត្រូវបានផ្ញើពីបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលទៅការិយាល័យទំនាក់ទំនងអតិថិជនរបស់ក្រុមហ៊ុនក៏ដោយ ក៏ក្រុមហ៊ុនបានត្រឹមតែធ្វើការឆ្លើយតបដោយផ្ទាល់មាត់ទៅកាន់អតិថិជនរបស់ខ្លួនថា ពួកគេ “កំពុងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរបស់អ្នកទាំងនោះ ហើយមិនដឹងថាតើថ្ងៃណាគេហទំព័រ Facebook អាចនឹងប្រើប្រាស់បាននោះទេ”។ ដោយមិនមានការបកស្រាយបន្ថែមទៀត អតិថិជនរបស់ក្រុមហ៊ុនម៉េតហ្វូន នៅតែមានមន្ទិលសង្ស័យថាតើការកាត់ផ្តាច់នេះជាចេតនាផ្តោតទៅលើគេហទំព័រ ហ្វេសប៊ុក (Facebook) និងមធ្យោបាយនៃការបញ្ចេញមតិផ្សេងទៀត ដែលកំពុងកាន់តែមានសារសំខាន់ដល់មជ្ឈដ្ឋានសាធារណៈរបស់ប្រទេសកម្ពុជាឬយ៉ាងណា។ អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ម៉េតហ្វូន (Metfone) គឺកំពុងតែបន្តរឹតត្បិតការប្រើប្រាស់អ៊ីនធឺណែត ទោះបីជាក្រុមហ៊ុននេះបានគិតប្រាក់ពី

អតិថិជនពេញថ្លៃ ដោយមិនមានការជូនដំណឹងមុន ឬការបកស្រាយអំពីមូលហេតុដែលពួកគេធ្វើ
បែបនេះ។”

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនទូរស័ព្ទចល័ត ម៉េតហ្វូន (Metfone) បានបិទ ឬ
កម្រិតការចូលទៅក្នុងគេហទំព័រ ឬអត្ថបទក្នុងគេហទំព័រជាក់លាក់ណាមួយ។ នៅខែមករា ឆ្នាំ
២០១១ គេហទំព័រដ៏ចម្រូងចម្រាស Ki-Media (ហើយនិងប្លុក (blog) ទាំងអស់ដែលជាកម្មសិទ្ធិរបស់
Blogspot) ត្រូវបានបិទដោយក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធើណែត (ISPs) ជាច្រើន រួមទាំងក្រុមហ៊ុន ម៉េត
ហ្វូន (Metfone)។ នៅពេលនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធិ បានបដិសេធអំពី
ការជាប់ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលទៅនឹងការបិទនេះ។ ពីបីថ្ងៃក្រោយមក ក្រោយពីមានការហៅ
ទូរស័ព្ទ និងការតវ៉ាជាលាយលក្ខណ៍អក្សរ គេហទំព័រទាំងនោះត្រូវបានបើកឡើងវិញដោយក្រុមហ៊ុន
ផ្គត់ផ្គង់អ៊ិនធើណែតជាច្រើន លើកលែងតែក្រុមហ៊ុនទូរស័ព្ទ ម៉េតហ្វូន (Metfone)។ កាលពីដើមខែ
កុម្ភៈ ឆ្នាំ២០១១ ការត្រួតពិនិត្យចាប់ពីទូរមួយទៀតបានកើតឡើង ទៅលើគេហទំព័រ Ki-Media និង
គេហទំព័រផ្សេងទៀត ដោយគេហទំព័រទាំងនោះត្រូវបានគេសង្កេតថាមានលក្ខណៈរិះគន់ទៅលើ
រាជរដ្ឋាភិបាល។ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធើណែតមួយចំនួនដែលអនុវត្តការបិទគឺក្រុមហ៊ុន Online
Wicam Metfone និង Ezeecom។ ទោះបីជារដ្ឋមន្ត្រីក្រសួងប្រៃសីយ៍ និងទូរគមនាគមន៍ ឯកឧត្តម សូ
យុន បានបដិសេធការនិយាយថារាជរដ្ឋាភិបាលបាន “បញ្ជា” ឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត
ទាំងនោះ ធ្វើការបិទគេហទំព័រដែលគាំទ្រគណបក្សប្រឆាំង សកម្មភាពរបស់រាជរដ្ឋាភិបាលនៅ
អំឡុងពេលខែមុនៗ គឺបង្ហាញថាការកាត់ផ្តាច់នេះគឺកំពុងត្រូវបានគេពិចារណា។

កាលពីខែធ្នូ ឆ្នាំ២០១០ ប្រធានគណកម្មការព្រំដែនរួមកម្ពុជា-វៀតណាម បានប្រាប់វិទ្យុ
អាស៊ីសេរីថា រាជរដ្ឋាភិបាលនឹងធ្វើការបិទគេហទំព័រ Ki-Media ហើយនៅខែកុម្ភៈ ឆ្នាំ២០១១
កាសែតភ្នំពេញប៉ុស្តិ៍ បានរាយការណ៍ថាឯកឧត្តម សូ យុន បានស្នើឲ្យក្រុមហ៊ុនទូរស័ព្ទចល័តឲ្យ
“សហការ” ក្នុងការបិទនូវគេហទំព័រជាក់លាក់មួយចំនួន “ដែលប៉ះពាល់ដល់សីលធម៌ និងប្រពៃណី
របស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល”។

ការព្យាយាមដទៃទៀតដើម្បីបិទប្រភពព័ត៌មានឯករាជ្យនានា និងប្រព័ន្ធទំនាក់ទំនងសង្គម
នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសង្កេតឃើញមានដូចជាបញ្ហាកាលពីខែវិច្ឆិកា ឆ្នាំ២០១២
របស់ក្រសួងប្រៃសីយ៍ និងទូរគមនាគមន៍ ដែលបានបញ្ជាឲ្យបិទហាងអ៊ិនធើណែតកាហ្វេទាំងអស់
ដែលមានទីតាំងក្នុងចំងាយ ៥០០ ម៉ែត្រ ពីទីតាំងសាលារៀន និងស្ថាប័នអប់រំ។ ប្រសិនបើបញ្ហា
នោះត្រូវបានគេអនុវត្ត នោះវិធានការណ៍នេះស្ទើរតែបិទអាជីវកម្មបែបនេះទាំងស្រុង នៅកណ្តាល
រាជធានីភ្នំពេញ។

ដោយសារប្រព័ន្ធផ្សព្វផ្សាយប្រពៃណីភាគច្រើន ជាពិសេសទូរទស្សន៍ទាំងអស់ ត្រូវបាន
គ្រប់គ្រងដោយរាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងៗបានពឹងផ្អែកទៅលើគេហ
ទំព័រនានាដូចជា ហ្វេសប៊ុក (Facebook) ដើម្បីទទួលបានព័ត៌មានឯករាជ្យ។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានឯករាជ្យ បានមានប្រសាសន៍ថា៖ “ហ្វេសប៊ុក (Facebook) និង ធ្វីតធើរ (Twitter) ដែលជា ប្រព័ន្ធបណ្តាញសង្គមពីរក្នុងចំណោមបណ្តាញសង្គមដទៃទៀត គឺជាប្រភពព័ត៌មានថ្មី ក៏ដូចជា កំពុងក្លាយជាឧបករណ៍វាស់ស្ទង់នយោបាយ”។ លោក បានបន្ថែមទៀតថា៖ “ដោយមានការត្រួត ពិនិត្យចាប់ពីទូរយ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី គេហទំព័រហ្វេសប៊ុក (Facebook) បានក្លាយជាប្រភពព័ត៌មានយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាមួយភាគធំ”។

គេហទំព័របណ្តាញសង្គមមួយចំនួន កាន់តែក្លាយជាឧបករណ៍សំខាន់សម្រាប់ប្រជាពលរដ្ឋ កម្ពុជា ក្នុងការរៀបចំប្រមូលផ្តុំចំណង់ចំណូលចិត្ត គំនិត និងជំនឿដូចគ្នា។ នេះគឺជាការពិតនៅពេល មុនការបោះឆ្នោត ដែលជាពេលដែលយុទ្ធនាការយោសនាបោះឆ្នោតក៏ត្រូវបានធ្វើឡើងនៅក្នុង ប្រព័ន្ធអ៊ីនធើណែត។

លោក វ៉ែ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមាន ប្រសាសន៍ថា៖ “យុទ្ធនាការយោសនាបោះឆ្នោតនាពេលថ្មីៗនេះ ហើយនិងលទ្ធផលបោះឆ្នោតនៅ ក្នុងប្រទេសកម្ពុជា បានបង្ហាញអំពីការកើនឡើងនូវសារសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម នៅក្នុងប្រទេស។ យើងខ្ញុំបានកត់សំគាល់ឃើញពីចំនួនយ៉ាងច្រើនលើសលប់នៃព័ត៌មានស្តីពី យុទ្ធនាការយោសនាបោះឆ្នោត ដែលត្រូវបានចែករំលែកនៅលើគេហទំព័រដែលជាបណ្តាញសង្គម ដូចជាហ្វេសប៊ុក (Facebook)”។

ក្រុមហ៊ុនម៉េតហ្វូន ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៩ គឺជាក្រុម ហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតសំខាន់មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតសំខាន់ ដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនរបស់ក្រុមហ៊ុនមេ វីតតេលគ្រុប (Viettel) ដែលជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចល័តធំបំផុតរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន វីតតេល (Viettel) គឺជាក្រុមហ៊ុនរដ្ឋ ដែលត្រូវបានគ្រប់គ្រងដោយក្រសួងការពារជាតិរបស់ប្រទេសវៀតណាម។

ក្រុមហ៊ុន នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ ឬការឆ្លើយតបលំអិតតាមអ៊ីមែលណា មួយមកកាន់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានសួរនាំអំពីការបិទគេហទំព័រហ្វេសប៊ុកនា ព្រឹកនេះ នៅឡើយទេ។

យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមធ្វើការអំពាវនាវដល់ ក្រុមហ៊ុន ម៉េតហ្វូន សូមឲ្យក្រុមហ៊ុនធ្វើការពន្យល់ឲ្យបានលំអិតអំពីបញ្ហាបច្ចេកទេស ដែលបានប ណ្តាលឲ្យគេហទំព័រហ្វេសប៊ុក ត្រូវបានបិទ និងធ្វើការដាក់ចេញនូវវិធានការណ៍សមរម្យដើម្បីធានា ថាការកាត់ផ្តាច់នេះនឹងមិនមាននៅពេលអនាគតនោះទេ ហើយនិងបញ្ជាក់ឲ្យបានច្បាស់អំពីមូល ហេតុដែលក្រុមហ៊ុនបន្តធ្វើការបិទគេហទំព័រផ្សេងទៀតដូចជា Ki-Media ជាដើម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

- លោក ប៉ា ងួនឡែង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ, ទូរស័ព្ទលេខ៖ ០១២ ៥៩៨ ០៦៦
- លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០១២ ៨០១ ២៣៥
- លោក វ៉ែន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទូរស័ព្ទលេខ៖ ០១២ ៥៣៤ ៧៩៦
- លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានគាំទ្រដោយក្រុមអង្គការសង្គមស៊ីវិលដូចខាងក្រោម៖

- មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
- បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CWCD)
- សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមមន្ត្រីរាជការកម្ពុជា (CICA)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- មណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
- បណ្តាញយុវជនកម្ពុជា (CYN)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- សមធម៌កម្ពុជា (EC)
- សមាគមអភិវឌ្ឍន៍កសិករ (FDA)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សមាគមធាងត្នោត (STT)